



គណៈស្នេហកម្ពុជា

**នីតិវិធី
ស្តីពី
ការកំណត់ប្រភេទ
និងលក្ខខណ្ឌនៃការចុះបញ្ជីស្នេហ**

ខែ កក្កដា ឆ្នាំ ២០១៣

**សេចក្តីសម្រេច
ស្តីពី**

ការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីឆ្មប

ក្រុមប្រឹក្សាគណៈឆ្មបជាតិ

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៨៩ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈឆ្មបកម្ពុជា
- បានឃើញបទបញ្ជាផ្ទៃក្នុងរបស់គណៈឆ្មបកម្ពុជា ចុះថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១២

សម្រេច

ប្រការ ១-

ការសុំចុះបញ្ជីឆ្មបត្រូវបានកំណត់ទៅតាមប្រភេទ និង លក្ខខណ្ឌដូចខាងក្រោម៖

១.ប្រភេទឆ្មប

១.១. បញ្ជីប្រភេទទី១. ឆ្មបកំពុងអនុវត្តន៍វិជ្ជាជីវៈឆ្មប

បញ្ជីប្រភេទទី១នេះចែកជា៤ផ្នែក៖

ប្រភេទទី១- ផ្នែកទី១. ឆ្មបទូទៅ

ឆ្មបទូទៅសំដៅលើឆ្មបដែលអនុវត្តន៍សមត្ថភាពទាំង៧។

ក. ឆ្មបមានសញ្ញាបត្រឆ្មបចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬសញ្ញាបត្រឆ្មបចេញដោយគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

ខ. ឆ្មបខ្មែរមានសញ្ញាបត្រមកពីបរទេសហើយ ដែលមានលិខិតបញ្ជាក់កំរិតសមមូលសញ្ញាបត្រពីគណៈកម្មាធិការពិនិត្យវាយតម្លៃកម្រិតសញ្ញាបត្រ និង លិខិតបញ្ជាក់ការសិក្សា។

គ. ឆ្មបកំពុងអនុវត្តការងារឆ្មប និងមានសញ្ញាបត្រឆ្មបចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយបានបាត់សញ្ញាបត្រនោះ។

ឃ. ឆ្មបដែលកំពុងអនុវត្តការងារឆ្មបមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨និងមិនបានចូលសាលាបណ្តុះបណ្តាលមូលដ្ឋាន ហើយត្រូវបានប្រធានអង្គការដែលឆ្មបកំពុងបំរើការងារនិងប្រធានមន្ទីរសុខា

ភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារផ្តល់លិខិតបញ្ជាក់ពីសមត្ថភាពនៃការអនុវត្ត
ការងារលើសមត្ថភាពទាំង៧។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

១. ឆ្លបសញ្ជាតិខ្មែរ។
២. មានសុខភាពសមស្របអាចបំពេញការងារបាន។
៣. មិនដែលជាប់ទោសព្រហ្មទណ្ឌ។
៤. មិនមានបណ្តឹងផ្នែកវិន័យលើខ្លួន។
៥. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្លប។
៦. ត្រូវមានសញ្ញាបត្រឆ្លបចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬសញ្ញាបត្រ
ឆ្លបចេញដោយគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំដោយគណៈកម្មាធិការ
ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ប្រលងជាប់ការប្រលងចេញថ្នាក់ជាតិសម្រាប់តែ
បេក្ខជនដែលបញ្ចប់ការសិក្សាក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។
៧. ទទួលបានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ ពីគណៈកម្មាធិការពិនិត្យវាយតម្លៃកម្រិត
សញ្ញាបត្រនិងលិខិតបញ្ជាក់ការសិក្សា សម្រាប់សញ្ញាបត្រពីបរទេស។ ក្នុងករណីមិនអាចទទួល
បានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ បេក្ខជននៅតែអាចចុះបញ្ជីជាមួយក.ឆ.ខបាន ប៉ុន្តែ
ត្រូវដាក់ជូនពេលក្រោយក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើផុតរយៈពេល១ឆ្នាំ បេក្ខជននៅតែមិនអាច
ទទួលលិខិតបាន ក.ឆ.ខនឹងលុបឈ្មោះចេញពីបញ្ជីរបស់ក.ឆ.ខ។
៨. ត្រូវផ្តល់លិខិតបញ្ជាក់ពីសញ្ញាបត្រពីសាលាបណ្តុះបណ្តាលរបស់ខ្លួនសម្រាប់បេក្ខជនដែល
បាត់សញ្ញាបត្រ។ សូមមើលគំរូលិខិតបញ្ជាក់សញ្ញាបត្រក្នុងឧបសម្ព័ន្ធទី១ ។
៩. ត្រូវផ្តល់លិខិតបញ្ជាក់ពី ប្រធានអង្គភាពដែលឆ្លបកំពុងបំរើការងារនិងប្រធានមន្ទីរសុខាភិបាល
រាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារថាខ្លួនបំពេញការងារបានតាមសមត្ថភាពទាំង៧ សម្រាប់
ឆ្លបអនុវត្តការងារឆ្លបមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨និងមិនបានចូលសាលាបណ្តុះបណ្តាល
មូលដ្ឋាន។ សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពក្នុងឧបសម្ព័ន្ធទី២។

ខ. លក្ខខណ្ឌនៃការអនុវត្ត

១. ឆ្លុះបញ្ចាំងអនុវត្តន៍ការងាររបស់ខ្លួនដោយឯករាជ្យ។

២. សុពលភាពនៃការចុះបញ្ជីមានរយៈពេល៣ឆ្នាំ។

ប្រភេទទី១- ផ្នែកទី២. ឆ្លុះបញ្ចាំងអនុវត្តន៍មិនគ្រប់សមត្ថភាពទាំង៧

ឆ្លុះបញ្ចាំងដែលកំពុងអនុវត្តការងារឆ្លុះបញ្ចាំងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ និងមិនបានចូលសាលាបណ្តុះបណ្តាល ហើយត្រូវបានប្រធានអង្គភាពដែលឆ្លុះបញ្ចាំងបំរើការងារ និងប្រធានមន្ទីរសុខាភិបាលខេត្ត-រាជធានី ដែលខ្លួនកំពុងបំរើការងារផ្តល់លិខិតបញ្ជាក់ពីសមត្ថភាពនៃការអនុវត្តការងារយ៉ាងហោចសមត្ថភាពចំនួន១ ក្នុងចំណោមសមត្ថភាពទាំង៧។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

១. ឆ្លុះបញ្ជាក់ខ្មែរ។

២. មានសុខភាពសមស្របអាចបំពេញការងារបាន។

៣. មិនដែលជាប់ទោសព្រហ្មទណ្ឌ។

៤. មិនមានបណ្តឹងផ្នែកវិន័យលើខ្លួន។

៥. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្លុះបញ្ចាំង។

៦. ផ្តល់លិខិតបញ្ជាក់ពីសមត្ថភាព ចេញដោយប្រធានអង្គភាពដែលឆ្លុះបញ្ចាំងបំរើការងារនិងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារ។ សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពក្នុងឧបសម្ព័ន្ធទី២។

ខ. លក្ខខណ្ឌនៃការអនុវត្ត

១. ឆ្លុះបញ្ចាំងអនុវត្តន៍ការងារតាមសមត្ថភាពដែលអនុញ្ញាតក្នុងលិខិតបញ្ជាក់ពីអង្គភាពរបស់ខ្លួនដោយឯករាជ្យ។ ប្រសិនបើការងារណាមួយដែលមិនស្ថិតក្រោមសមត្ថភាពរបស់ខ្លួន ឆ្លុះបញ្ចាំងប្រភេទនេះត្រូវស្ថិតក្រោមការអភិបាលរបស់ឆ្លុះបញ្ចាំងដែលចុះក្នុងប្រភេទទី១- ផ្នែកទី១.ឆ្លុះបញ្ចាំងទៅ។

២. សុពលភាពនៃការចុះបញ្ជីមានរយៈពេល៣ឆ្នាំ។

ប្រភេទទី១- ផ្នែកទី៣. ឆ្លុះបញ្ចាំងអនុវត្តន៍សមត្ថភាពទាំង៧ និងមិនបានអនុវត្តន៍វិជ្ជាជីវៈ

ឆ្លុះបញ្ចាំងស្ថិត

ឆ្លុះបញ្ចាំងដែលមានសញ្ញាបត្រឆ្លុះបញ្ចាំង ឬ មិនមានសញ្ញាបត្រឆ្លុះបញ្ចាំង ប៉ុន្តែត្រូវបានប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តដែលខ្លួនកំពុងបំរើការងារផ្តល់លិខិតបញ្ជាក់ពីសមត្ថភាពនៃការអនុវត្តការងារលើសមត្ថភាពទាំង៧ ហើយមានបំណងចង់អនុវត្តការងារឆ្លុះបញ្ចាំងឡើងវិញបន្ទាប់ពីខ្លួនមិនបានអនុវត្តវិជ្ជាជីវៈឆ្លុះបញ្ចាំងស្ថិត។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

១. ឆ្លុបសញ្ជាតិខ្មែរ។

២. មានសុខភាពសមស្របអាចបំពេញការងារបាន។

៣. មិនដែលជាប់ទោសព្រហ្មទណ្ឌ។

៤. មិនមានបណ្តឹងផ្នែកវិន័យលើខ្លួន។

៥. ទទួលបានការបណ្តុះបណ្តាលបន្តនិងការអនុវត្តដែលកំណត់ដោយនីតិវិធីស្តីពីការអភិវឌ្ឍវិជ្ជាជីវៈ
បន្តរបស់គណៈឆ្លុបកម្ពុជា។

៦. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្លុប។

៧. ត្រូវមានសញ្ញាបត្រឆ្លុបចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬសញ្ញាបត្រ
ឆ្លុបចេញដោយគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំដោយគណៈកម្មាធិការ
ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ប្រលងជាប់ការប្រលងចេញថ្នាក់ជាតិសម្រាប់តែ
បេក្ខជនដែលបញ្ចប់ការសិក្សាក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។

៨. ទទួលបានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ ពីគណៈកម្មាធិការពិនិត្យវាយតម្លៃកម្រិត
សញ្ញាបត្រនិងលិខិតបញ្ជាក់ការសិក្សា សម្រាប់សញ្ញាបត្រពីបរទេស។ ក្នុងករណីមិនអាចទទួល
បានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ បេក្ខជននៅតែអាចចុះបញ្ជីជាមួយក.ឆ.ខបាន ប៉ុន្តែ
ត្រូវដាក់ជូនពេលក្រោយក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើដុតរយៈពេល១ឆ្នាំ បេក្ខជននៅតែមិនអាច
ទទួលលិខិតបាន ក.ឆ.ខនឹងលុបឈ្មោះចេញពីបញ្ជីរបស់ក.ឆ.ខ។

៩. ត្រូវផ្តល់លិខិតបញ្ជាក់ពីសញ្ញាបត្រពីសាលាបណ្តុះបណ្តាលរបស់ខ្លួនសម្រាប់បេក្ខជនដែល
បាត់សញ្ញាបត្រ។ សូមមើលគំរូលិខិតបញ្ជាក់សញ្ញាបត្រក្នុងឧបសម្ព័ន្ធទី១ ។

១០. ត្រូវផ្តល់លិខិតបញ្ជាក់ពីប្រធានអង្គភាពដែលឆ្លុបកំពុងបំពេញការងារនិងប្រធានមន្ទីរសុខាភិបាល
រាជធានី-ខេត្ត ដែលខ្លួនកំពុងបំពេញការងារថាខ្លួនបំពេញការងារបានតាមសមត្ថភាពទាំង៧ សម្រាប់
ឆ្លុបអនុវត្តការងារឆ្លុបមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨និងមិនបានចូលសាលាបណ្តុះបណ្តាល
មូលដ្ឋាន។ សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពក្នុងឧបសម្ព័ន្ធទី២។

ខ. លក្ខខណ្ឌនៃការអនុវត្ត

១. ឆ្លុបអាចអនុវត្តការងារឆ្លុបទាំងអស់ប៉ុន្តែត្រូវស្ថិតក្រោមការអភិបាលរបស់ឆ្លុបប្រភេទទី១- ផ្នែក
ទី១. ឆ្លុបទូទៅ។

- ២. ឆ្លុះបញ្ចាំងអនុវត្តន៍វិជ្ជាជីវៈឆ្លុះបញ្ចាំងដើម្បីទទួលបានលិខិតបញ្ជាក់សមត្ថភាពចេញដោយអ្នកអភិបាល។
- ៣. សុពលភាពនៃការចុះបញ្ជីមានរយៈពេល១ឆ្នាំ។

ប្រភេទទី១- ផ្នែកទី៤. ឆ្លុះបញ្ចាំងអនុវត្តន៍មិនគ្រប់សមត្ថភាពទាំង៧ និងមិនបានអនុវត្តន៍វិជ្ជាជីវៈលើស៣ឆ្នាំ

ឆ្លុះបញ្ចាំងដែលមិនមានសញ្ញាបត្រឆ្លុះបញ្ចាំងហើយមានបំណងចង់អនុវត្តការងារឆ្លុះបញ្ចាំងឡើងវិញបន្ទាប់ពីខ្លួនមិនបានអនុវត្តលើស៣ឆ្នាំ ហើយត្រូវបានប្រធានអង្គភាពដែលឆ្លុះបញ្ចាំងកំពុងបំរើការងារនិងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារផ្តល់លិខិតបញ្ជាក់ពីសមត្ថភាពនៃការអនុវត្តការងារយ៉ាងហោចសមត្ថភាពចំនួន១ក្នុងចំណោមសមត្ថភាពទាំង៧។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

- ១. ឆ្លុះបញ្ចាំងខ្មែរ។
- ២. មានសុខភាពសមស្របអាចបំពេញការងារបាន។
- ៣. មិនដែលជាប់ទោសព្រហ្មទណ្ឌ។
- ៤. មិនមានបណ្តឹងផ្នែកវិន័យលើខ្លួន។
- ៥. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្លុះបញ្ចាំង។
- ៦. ទទួលបានការបណ្តុះបណ្តាលបន្តនិងការអនុវត្តដែលកំណត់ដោយនីតិវិធីស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់គណៈឆ្លុះបញ្ចាំង។
- ៧. ផ្តល់លិខិតបញ្ជាក់ពីសមត្ថភាពមិនគ្រប់ទាំង៧ ចេញដោយប្រធានអង្គភាពដែលឆ្លុះបញ្ចាំងកំពុងបំរើការងារ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារ។ ***សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពក្នុងឧបសម្ព័ន្ធទី២។***

ខ. លក្ខខណ្ឌនៃការអនុវត្ត

- ១. ឆ្លុះបញ្ចាំងអនុវត្តន៍ការងារតាមសមត្ថភាពដែលអនុញ្ញាតក្នុងលិខិតបញ្ជាក់ពីអង្គភាពរបស់ខ្លួនក្រោមការអភិបាលរបស់ឆ្លុះបញ្ចាំងដែលចុះក្នុងប្រភេទទី១- ផ្នែកទី១.ឆ្លុះបញ្ចាំងតែប៉ុណ្ណោះ។
- ២. ឆ្លុះបញ្ចាំងអនុវត្តន៍វិជ្ជាជីវៈឆ្លុះបញ្ចាំងដើម្បីទទួលបានលិខិតបញ្ជាក់សមត្ថភាពចេញដោយអ្នកអភិបាល។
- ៣. សុពលភាពនៃការចុះបញ្ជីមានរយៈពេល១ឆ្នាំ។

១.២. បញ្ជីប្រភេទទី២. ឆ្លុះបញ្ចាំងអនុវត្តវិជ្ជាជីវៈឆ្លុះបញ្ចាំង

បញ្ជីប្រភេទទី២នេះចែកជា២ផ្នែក៖

ប្រភេទទី២- ផ្នែកទី១. ឆ្លុះបញ្ចាំងជំនាញគ្លីនិក

ឆ្នុងដែលមានតួនាទីពាក់ព័ន្ធក្នុងការងារពង្រឹងវិជ្ជាជីវៈឆ្នុបដូចជា៖

- ១. ការបណ្តុះបណ្តាលឆ្នុប មូលដ្ឋាន និងបន្ត ។
- ២. ការរៀបចំគោលការណ៍ណែនាំ កម្មវិធី ឬឯកសារស្តីពីការអនុវត្តវិជ្ជាជីវៈឆ្នុប ឬការបណ្តុះបណ្តាលឆ្នុប ដែលទាក់ទងទៅនឹងការអនុវត្តវិជ្ជាជីវៈឆ្នុប។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

១. ត្រូវមានសញ្ញាបត្រឆ្នុបចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬសញ្ញាបត្រឆ្នុបចេញដោយគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ប្រលងជាប់ការប្រលងចេញថ្នាក់ជាតិសម្រាប់តែបេក្ខជនដែលបញ្ចប់ការសិក្សាក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។

២. ទទួលបានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ ពីគណៈកម្មាធិការពិនិត្យវាយតម្លៃកម្រិតសញ្ញាបត្រនិងលិខិតបញ្ជាក់ការសិក្សា សម្រាប់សញ្ញាបត្រពីបរទេស។ ក្នុងករណីមិនអាចទទួលបានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ បេក្ខជននៅតែអាចចុះបញ្ជីជាមួយក.ឆ.ខបាន ប៉ុន្តែត្រូវដាក់ជូនពេលក្រោយក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើផុតរយៈពេល១ឆ្នាំ បេក្ខជននៅតែមិនអាចទទួលបានលិខិតបាន ក.ឆ.ខនឹងលុបឈ្មោះចេញពីបញ្ជីរបស់ក.ឆ.ខ។

៣. ត្រូវផ្តល់លិខិតបញ្ជាក់ពីសញ្ញាបត្រពីសាលាបណ្តុះបណ្តាលរបស់ខ្លួនសម្រាប់បេក្ខជនដែលបាត់សញ្ញាបត្រ។ សូមមើលគំរូលិខិតបញ្ជាក់សញ្ញាបត្រក្នុងឧបសម្ព័ន្ធទី១ ។

៤. ត្រូវផ្តល់លិខិតបញ្ជាក់ពីប្រធានអង្គភាពដែលឆ្នុបកំពុងបំរើការងារ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារថាខ្លួនបំពេញការងារបានតាមសមត្ថភាពទាំង៧ សម្រាប់ឆ្នុបអនុវត្តការងារឆ្នុបមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨និងមិនបានចូលសាលាបណ្តុះបណ្តាលមូលដ្ឋាន។ សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពក្នុងឧបសម្ព័ន្ធទី២។

៥. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្នុប។

ខ. លក្ខខណ្ឌនៃការអនុវត្ត

- ១. ឆ្នុបមិនអនុញ្ញាតឲ្យអនុវត្តន៍ការងារឆ្នុបឡើយទាំងផ្នែកឯកជន និងសាធារណៈ។
- ២. ក្នុងករណីសង្គ្រោះបន្ទាន់ ឆ្នុបផ្នែកនេះត្រូវអាចអនុញ្ញាតឲ្យបំពេញការងារឆ្នុប។

- ៣. ក្នុងករណីគ្រោះមហន្តរាយធម្មជាតិ ឆ្នបផ្នែកនេះអាចអនុញ្ញាតឱ្យបំពេញការងារឆ្នបដោយមានការអនុញ្ញាតពីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។
- ៤. សុពលភាពនៃការចុះបញ្ជីមានរយៈពេល៣ឆ្នាំ។

ប្រភេទទី២- ផ្នែកទី២. ឆ្នបមិនមានជំនាញគ្លីនិក

ឆ្នបដែលមានតួនាទីមិនពាក់ព័ន្ធក្នុងវិជ្ជាជីវៈឆ្នបឬការពង្រឹងវិជ្ជាជីវៈឆ្នប។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

- ១. ត្រូវមានសញ្ញាបត្រឆ្នបចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬសញ្ញាបត្រឆ្នបចេញដោយគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ប្រលងជាប់ការប្រលងចេញថ្នាក់ជាតិសម្រាប់តែបេក្ខជនដែលបញ្ចប់ការសិក្សាក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។
- ២. ទទួលបានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ ពីគណៈកម្មាធិការពិនិត្យវាយតម្លៃកម្រិតសញ្ញាបត្រនិងលិខិតបញ្ជាក់ការសិក្សា សម្រាប់សញ្ញាបត្រពីបរទេស។ ក្នុងករណីមិនអាចទទួលបានលិខិតបញ្ជាក់កម្រិតសមមូលសញ្ញាបត្រ បេក្ខជននៅតែអាចចុះបញ្ជីជាមួយក.ឆ.ខបាន ប៉ុន្តែត្រូវដាក់ជូនពេលក្រោយក្នុងរយៈពេល១ឆ្នាំ។ ប្រសិនបើផុតរយៈពេល១ឆ្នាំ បេក្ខជននៅតែមិនអាចទទួលបានលិខិតបាន ក.ឆ.ខនឹងលុបឈ្មោះចេញពីបញ្ជីរបស់ក.ឆ.ខ។
- ៣. ត្រូវផ្តល់លិខិតបញ្ជាក់ពីសញ្ញាបត្រពីសាលាបណ្តុះបណ្តាលរបស់ខ្លួនសម្រាប់បេក្ខជនដែលបាត់សញ្ញាបត្រ។ សូមមើលគំរូលិខិតបញ្ជាក់សញ្ញាបត្រក្នុងឧបសម្ព័ន្ធទី១ ។
- ៤. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្នប។

ខ. លក្ខខណ្ឌនៃការអនុវត្ត

- ១. ឆ្នបមិនអនុញ្ញាតឱ្យអនុវត្តន៍ការងារឆ្នបឡើយទាំងផ្នែកឯកជន និងសាធារណៈ។
- ២. ក្នុងករណីសង្គ្រោះបន្ទាន់ ឆ្នបផ្នែកនេះត្រូវអាចអនុញ្ញាតឱ្យបំពេញការងារឆ្នប។
- ៣. ក្នុងករណីគ្រោះមហន្តរាយធម្មជាតិ ឆ្នបផ្នែកនេះអាចអនុញ្ញាតឱ្យបំពេញការងារឆ្នបដោយមានការអនុញ្ញាតពីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។
- ៤. សុពលភាពនៃការចុះបញ្ជីមានរយៈពេល៣ឆ្នាំ។

១.៣. បញ្ជីប្រភេទទី៣. ឆ្នបបរទេស

បញ្ជីប្រភេទទី៣នេះចែកជា៣ផ្នែក៖

ប្រភេទទី៣- ផ្នែកទី១. ឆ្មបបរទេសប្រកបវិជ្ជាជីវៈឆ្មប

ឆ្មបដែលមានបំណងប្រកបវិជ្ជាជីវៈឆ្មបក្នុងប្រទេសកម្ពុជា។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

- ១. មកពីប្រទេសសមាជិករបស់អង្គការសុខភាពពិភពលោក។
- ២. ចុះបញ្ជីនៅគណៈឆ្មបប្រទេសសាមី (នៅមានសុពលភាព) ដែលបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ចប្រទេសសាមី។
- ៣. មានសញ្ញាបត្រឆ្មបទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ចប្រទេសសាមី។
- ៤. មានលិខិតបញ្ជាក់ពីសុខភាពសមស្របអាចបំពេញការងារបានដែលចេញដោយមន្ទីរពេទ្យជាតិ។
- ៥. មានលិខិតឆ្លងដែនត្រឹមត្រូវដែលមានទិដ្ឋាការប្រភេទ(E) មានសុពលភាពសមស្របក្នុងរយៈពេលអនុវត្តការងារ។
- ៦. មានលិខិតថ្កោលទោសដែលចេញដោយក្រសួងមានសមត្ថកិច្ចរបស់ប្រទេសសាមី ជាច្បាប់ដើមដោយមាននិរ្យាសក្នុងកម្មត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសសាមី និងបកប្រែជាភាសាខ្មែរដោយមានបញ្ជាក់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
- ៧. មានលិខិតបញ្ជាក់ពីគណៈឆ្មបប្រទេសសាមីពីសីលធម៌និងភាពត្រឹមត្រូវនៃការអនុវត្តវិជ្ជាជីវៈឆ្មបរបស់ខ្លួន។
- ៨. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មប។
- ៩. ត្រូវគោរពប្រពៃណីខ្មែរ។

បញ្ជាក់:

រាល់ឯកសារជាភាសារបរទេសត្រូវធ្វើការបកប្រែជាភាសាខ្មែរ និងបញ្ជាក់ជាផ្លូវការដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា។

ខ. លក្ខខណ្ឌនៃការអនុវត្ត

- ១. ឆ្មបអាចអនុវត្តការងារឆ្មបបានលុះត្រាតែទទួលបានការចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា។
- ២. ឆ្មបអាចអនុវត្តការងារឆ្មបដោយឯករាជ្យបាន។
- ៣. សុពលភាពនៃការចុះបញ្ជីមានរយៈពេល១ឆ្នាំ។

ប្រភេទទី៣- ផ្នែកទី២. ឆ្មបបរទេសមានជំនាញគ្លីនិក

១. ឆ្លុះបញ្ចាំងអនុវត្តការងារទាក់ទងនឹងការរៀបចំគោលការណ៍ណែនាំ កម្មវិធី ឬឯកសារស្តីពី
ការអនុវត្តវិជ្ជាជីវៈឆ្លុះបញ្ចាំង ឬការបណ្តុះបណ្តាលឆ្លុះបញ្ចាំង ដែលទាក់ទងទៅនឹងការអនុវត្តវិជ្ជាជីវៈឆ្លុះបញ្ចាំង។

បញ្ជាក់:

បញ្ជីប្រភេទទី៣- ផ្នែកទី៣នេះសម្រាប់ឆ្លុះបញ្ចាំងបរទេសដែលបំរើការងារក្នុងផ្នែកសុខភាពសាធារណៈ
ការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន និងបន្ត ការងារបច្ចេកទេសទាក់ទងនឹងសុខភាព(ទីប្រឹក្សា) និង
ការងារលើកម្ពស់សុខភាពស្ត្រី។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

- ១. មកពីប្រទេសសមាជិករបស់អង្គការសុខភាពពិភពលោក។
- ២. ចុះបញ្ជីនៅគណៈឆ្លុះបញ្ចាំងសមាមី (នៅមានសុពលភាព) ដែលបញ្ជាក់ដោយស្ថាប័នមាន
សមត្ថកិច្ចប្រទេសសមាមី។
- ៣. មានសញ្ញាបត្រឆ្លុះបញ្ចាំងទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ចប្រទេសសមាមី។
- ៤. មានលិខិតបញ្ជាក់ពីសុខភាពសមស្របអាចបំពេញការងារបាន។
- ៥. មានលិខិតឆ្លងដែនត្រឹមត្រូវដែលមានទិដ្ឋាការប្រភេទ(E) មានសុពលភាពសមស្របក្នុងរយៈពេល
អនុវត្តការងារ។
- ៦. មានលិខិតថ្កោលទោសដែលចេញដោយក្រសួងមានសមត្ថកិច្ចរបស់ប្រទេសសមាមី ជាច្បាប់ដើម
ដោយមាននិក្ខានុកូលកម្មត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសសមាមី និងបកប្រែជាភាសាខ្មែរ
ដោយមានបញ្ជាក់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
។
- ៧. មានលិខិតបញ្ជាក់ពីគណៈឆ្លុះបញ្ចាំងសមាមីពីសីលធម៌និងភាពត្រឹមត្រូវនៃការអនុវត្តវិជ្ជាជីវៈឆ្លុះ
បញ្ចាំង។
- ៨. ត្រូវគោរពប្រពៃណីខ្មែរ។
- ៩. គោរពតាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្លុះបញ្ចាំង។

បញ្ជាក់:

រាល់ឯកសារជាភាសារបរទេសត្រូវធ្វើការបកប្រែជាភាសាខ្មែរ និងបញ្ជាក់ផ្លូវការដោយក្រសួងការ
បរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា។

ខ. លក្ខខណ្ឌនៃការអនុវត្ត

១. ឆ្លុះបញ្ចាំងចាប់ផ្តើមអនុវត្តន៍ការងារឆ្លុះបញ្ចាំងបានលុះត្រាតែបានទទួលការចុះបញ្ជីជាមួយគណៈឆ្លុះបញ្ចាំង។
២. ឆ្លុះបញ្ចាំងអនុវត្តការងារពាក់ព័ន្ធនឹងការពង្រឹងវិជ្ជាជីវៈឆ្លុះបញ្ចាំងដោយឯករាជ្យបាន ប៉ុន្តែមិនអនុញ្ញាតឲ្យផ្តល់សេវាឆ្លុះបញ្ចាំងទេ។
៣. សុពលភាពនៃការចុះបញ្ជីមានរយៈពេល១ឆ្នាំ។

ប្រភេទទី៣- ផ្នែកទី៣. ឆ្លុះបញ្ចាំងដែលមានបេសកកម្មមនុស្សធម៌

ឆ្លុះបញ្ចាំងដែលមកជួយប្រទេសកម្ពុជាក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ។

ក. លក្ខខណ្ឌក្នុងការចុះបញ្ជី

១. មកពីប្រទេសសមាជិករបស់អង្គការសុខភាពពិភពលោក។
២. ចុះបញ្ជីនៅគណៈឆ្លុះបញ្ចាំងសាមី (នៅមានសុពលភាព) ដែលបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ចប្រទេសសាមី។
៣. មានជីវប្រវត្តិសង្ខេប។
៤. មានលិខិតបញ្ជាក់ពីស្ថាប័ន/អង្គការដែលទទួលរៀបចំ ឬ ទទួលស្នាក់អាស្រ័យ។

ខ. លក្ខខណ្ឌនៃការអនុវត្ត

១. ឆ្លុះបញ្ចាំងអនុញ្ញាតឲ្យអនុវត្តការងារឆ្លុះបញ្ចាំងបេសកកម្មមនុស្សធម៌ក្នុងរយៈពេលគ្រោះមហន្តរាយប៉ុណ្ណោះ។
២. សុពលភាពនៃការចុះបញ្ជីមានរយៈពេល១ឆ្នាំ។

មញ្ញាតៈ

ឆ្លុះបញ្ចាំងចុះក្នុងបញ្ជីក្នុងប្រភេទទី៣នេះត្រូវផ្ញើពាក្យសុំចុះបញ្ជីនិងឯកសារពាក់ព័ន្ធនៅការិយាល័យក្រុមប្រឹក្សាគណៈឆ្លុះបញ្ចាំងក្នុងរយៈពេល២សប្តាហ៍មុនពេលចាប់ផ្តើមការងាររបស់ខ្លួន។

ប្រការ ២-

ការសុំផ្លាស់ប្តូរប្រភេទឆ្លុះបញ្ចាំងនៃការចុះបញ្ជីដូចខាងក្រោម៖

២.១. ការផ្លាស់ប្តូរពី ប្រភេទទី១- ផ្នែកទី៣ ទៅប្រភេទទី១- ផ្នែកទី១

ឆ្លុះបញ្ចាំងបំពេញលក្ខខណ្ឌដូចតទៅ៖

១. ផ្តល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រភេទទី១ផ្នែកទី៣។

២. ត្រូវផ្តល់លិខិតបញ្ជាក់ពីអ្នកអភិបាលរបស់ខ្លួន និង ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារថាខ្លួនបំពេញការងារបានតាមសមត្ថភាពទាំង៧។ សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពចេញដោយអ្នកអភិបាលក្នុងឧបសម្ព័ន្ធទី៣។

២.២. ការផ្លាស់ប្តូរពី ប្រភេទទី១- ផ្នែកទី៤ ទៅ ប្រភេទទី១- ផ្នែកទី២

ឆ្លុបត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

- ១. ផ្តល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុង ប្រភេទទី១-ផ្នែកទី៤។
- ២. ត្រូវផ្តល់លិខិតបញ្ជាក់ពីអ្នកអភិបាលរបស់ខ្លួន និង ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងបំរើការងារថាខ្លួនអាចអនុវត្តការងារយ៉ាងហើចសមត្ថភាពចំនួន១ក្នុងចំណោមសមត្ថភាពទាំង៧។ សូមមើលគំរូលិខិតបញ្ជាក់ពីសមត្ថភាពមិនគ្រប់ទាំង៧ចេញដោយអ្នកអភិបាលក្នុងឧបសម្ព័ន្ធទី៣។

២.៣. ការផ្លាស់ប្តូរពី ប្រភេទទី១- ផ្នែកទី១-២-៣ ឬ៤ ទៅ ប្រភេទទី២- ផ្នែកទី១ឬទី២

ឆ្លុបត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

- ១. ផ្តល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រភេទទី១ផ្នែកទី១។
- ២. ត្រូវគោរពតាមលក្ខខណ្ឌនៃការចុះបញ្ជីក្នុងប្រភេទទី២- ផ្នែកទី១ ឬ ផ្នែកទី២

២.៤. ការផ្លាស់ប្តូរពី ប្រភេទទី២- ផ្នែកទី១ឬទី២ ទៅ ប្រភេទទី១- ផ្នែកទី១-២-៣ ឬ៤

ឆ្លុបត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

- ១. ផ្តល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រភេទទី១ផ្នែកទី១ឬទី២។
- ២. ត្រូវគោរពតាមលក្ខខណ្ឌនៃការចុះបញ្ជីក្នុងប្រភេទទី១- ផ្នែកទី១-២-៣ឬ៤។

បញ្ជាក់៖

ឆ្លុបអាចប្តូរប្រភេទរបស់ខ្លួនទៅប្រភេទផ្សេងទៀតបានគ្រប់ពេលវេលាក្នុងអំឡុងពេល៣ឆ្នាំ។

ប្រការ ៣-

ឆ្លុបទាំងអស់ត្រូវចុះបញ្ជីជាមួយក្រុមប្រឹក្សាគណៈឆ្លុបរាជធានី-ខេត្តដែលខ្លួនតាំងនៅឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ជាកំហិត។ ឆ្លុបដែលខកខានមិនបានចុះបញ្ជីត្រឹមកាលបរិច្ឆេទនេះនឹងមិនអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈឆ្លុបឡើយ។

ប្រការ ៤-

បទប្បញ្ញត្តិទាំងឡាយណាដែលចែងផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៥-

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគណៈរដ្ឋបាលជាតិ ក្រុមប្រឹក្សាគណៈរដ្ឋបាលភូមិភាគ ក្រុមប្រឹក្សា
គណៈរដ្ឋបាលធានី-ខេត្ត និងសមជ្ជក-សមាជិកគណៈរដ្ឋបាលទាំងអស់ ត្រូវអនុវត្តន៍សេចក្តីសម្រេច
នេះឲ្យមានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី «ដើម្បីជូនជ្រាបជារបាយការណ៍»
- ក្រសួងសុខាភិបាល«ដើម្បីជូនជ្រាបជាព័ត៌មាន»
- សាលារាជធានី-ខេត្ត«ដើម្បីជូនជ្រាបជាព័ត៌មាន»
- ឯកសារ-កាលប្បវត្ត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



គណៈឧបកម្មជាតិ

លិខិតបញ្ជាក់សមត្ថភាពចេញដោយអ្នកអភិបាល

ខ្ញុំជាឆ្មបដែលបានចុះបញ្ជីជាមួយគណៈឧបកម្មជាក្នុងប្រភេទទី១ផ្នែកទី១ដែលមានលេខចុះបញ្ជី
.....ក្នុងខេត្ត.....។ ខ្ញុំបានអភិបាលការអនុវត្តរបស់ឆ្មបឈ្មោះ.....
សញ្ជាតិ.....កើត ថ្ងៃទី.....ខែ.....ឆ្នាំ.....ក្នុងរយៈពេល.....សប្តាហ៍ និងសូមបញ្ជាក់ថាគាត់ពិត
ជាមានសមត្ថភាពដូចខាងក្រោម៖ (សូមគូសសញ្ញាក្នុងប្រអប់ និងចុះហត្ថលេខានៅក្បែរនោះ)

- ១. សមត្ថភាពក្នុងសង្គម អេពីដេមីសាស្ត្រ បរិបទវប្បធម៌នៃការថែទាំមាតា និង ទារកទើបកើត។
- ២. សមត្ថភាពក្នុងការថែទាំមុនពេលមានផ្ទៃពោះ និងសេវាពន្យារកំណើត /ផែនការគ្រួសារ។
- ៣. សមត្ថភាពក្នុងការថែទាំក្នុងអំឡុងពេលមានផ្ទៃពោះ។
- ៤. សមត្ថភាពក្នុងការថែទាំក្នុងអំឡុងពេលឈឺពោះសម្រាល និងពេលសម្រាល។
- ៥. សមត្ថភាពក្នុងការផ្តល់ការថែទាំដល់ស្ត្រីក្រោយពេលសម្រាល។
- ៦. សមត្ថភាពនៃការថែទាំទារកទើបកើតក្រោយសម្រាល។
- ៧. សមត្ថភាពក្នុងការសម្របសម្រួលលើការថែទាំការរំលូត។

សូមបញ្ជាក់ឆ្មបខាងលើពិតជាមានចរិតសុភាពរាបសារ និងគាំទ្រការចុះបញ្ជីរបស់គាត់ជាមួយ
គណៈឧបកម្មជា។

អ្នកអភិបាល

ហត្ថលេខា និង ឈ្មោះ

.....ថ្ងៃទី.....ខែ.....ឆ្នាំ.....

បានឃើញនិងឯកភាព

ប្រធានមន្ទីរសុខាភិបាលរាជធានី-

ខេត្ត.....

បានឃើញនិងឯកភាព

ប្រធានមន្ទីរពេទ្យ/មន្ទីរសម្ភព/មណ្ឌលសុខភាព

/គ្លីនិក/បន្ទប់ថែទាំឯកជន.....

ហត្ថលេខានិងឈ្មោះ

.....ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខា និង ឈ្មោះ

.....ថ្ងៃទី.....ខែ.....ឆ្នាំ.....